

មន្ទីរពេទ្យ	ផ្នែក/ក្រុម/ជនាញ	កំណត់សម្គាល់	អនុវត្តតាមគោលនយោបាយជំនួយ ហិរញ្ញវត្ថុ (FAP) របស់មន្ទីរពេទ្យ Mass General Brigham	ធ្វើវិក្កយបត្រទៅកាន់ Health Safety Net
មន្ទីរពេទ្យស្ត្រី និង Brigham	អង្គការគ្រូពេទ្យរបស់មន្ទីរពេទ្យស្ត្រី និង Brigham	រួមមានផ្នែកសង្គ្រោះបន្ទាន់ ការប្រើថ្នាំស្តីក និងការវះកាត់ភាគច្រើន។	បាទ/ចាស	ទេ
	BWH – មណ្ឌលសុខភាព Brookside	សេវាកម្មខ្លះអាចត្រូវបានផ្តល់ជូនដោយ BWPO ដែលអនុវត្តតាម FAP ប៉ុន្តែមិនធ្វើវិក្កយបត្រទៅកាន់ HSN ទេ។	បាទ/ចាស	បាទ/ចាស
	BWH – មណ្ឌលសុខភាព Southern Jamaica Plain	សេវាកម្មខ្លះអាចត្រូវបានផ្តល់ជូនដោយ BWPO ដែលអនុវត្តតាម FAP ប៉ុន្តែមិនធ្វើវិក្កយបត្រទៅកាន់ HSN ទេ។	បាទ/ចាស	បាទ/ចាស
មន្ទីរពេទ្យ Faulkner ស្ត្រី និង Brigham	អង្គការគ្រូពេទ្យរបស់មន្ទីរពេទ្យស្ត្រី និង Brigham (BWPO)	រួមមានបន្ទប់សង្គ្រោះបន្ទាន់ ការប្រើថ្នាំស្តីក វិទ្យុសកម្ម និង គ្រូពេទ្យវះកាត់ភាគច្រើន។	បាទ/ចាស	ទេ
	គ្រូបគ្រូពេទ្យដែលមិនមែនជាសមាជិករបស់ BWPO	គ្រូពេទ្យភាគច្រើនដែលកំពុងបម្រើសេវាកម្ម ក្រៅពីអ្នកដែលបានរាយនាមមិនមែនជាសមាជិករបស់ BWPO នោះទេ។	ទេ	ទេ
មន្ទីរពេទ្យ Cooley Dickinson	ក្រុមគ្រូពេទ្យ Cooley Dickinson (CDMG)	រួមមានអាឡែហ្ស៊ី ការថែទាំជំងឺធ្ងន់ធ្ងរ ជំងឺសរសៃឈាមបេះដូង វេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ វេជ្ជសាស្ត្រគ្រួសារ វេជ្ជសាស្ត្រគ្រឿងក្នុង ការវះកាត់ គ្រូពេទ្យព្យាបាលអ្នកជំងឺក្នុងមន្ទីរពេទ្យ ជំងឺឆ្លង ការថែទាំអ្នកជំងឺដំណាក់កាលចុងក្រោយ ការវះកាត់កែសម្បុរ ការព្យាបាលជំងឺសន្លាក់ ពេទ្យកុមារ សុខភាពស្ត្រី វេជ្ជសាស្ត្រកែរាងកាយ និងវេជ្ជសាស្ត្រកីឡា។	បាទ/ចាស	ទេ
	គ្រូបគ្រូពេទ្យដែលមិនមែនជាផ្នែករបស់ CDMG	រួមមានអាឡែហ្ស៊ី និងស្វីវិទ្យា ការវះកាត់ ពេទ្យកុមារ សតិវិទ្យា ហឫទ័យវិទ្យា សម្ភព/រោគសាស្ត្រ ទន្ធពេទ្យ វេជ្ជសាស្ត្រពោះពោះរៀន វិទ្យុសាស្ត្រ ការប្រើថ្នាំស្តីក វេជ្ជសាស្ត្រកែរាងកាយ មូត្រសាស្ត្រ រោគសាស្ត្រ វេជ្ជសាស្ត្រផ្តុំពាក់	ទេ	ទេ
មន្ទីរពេទ្យ Martha's Vineyard	គ្រប់ជនាញវិជ្ជាជីវៈទាំងអស់មានមូលដ្ឋាននៅ MVH និងអនុវត្តតាមគោលនយោបាយជំនួយ ហិរញ្ញវត្ថុ MGB	គ្រប់សេវាកម្មទាំងអស់ត្រូវបានចាត់ទុកជាគ្លីនិកដែលផ្អែកលើអ្នកផ្តល់សេវាថែទាំសុខភាព។	បាទ/ចាស	បាទ/ចាស
	អង្គការគ្រូពេទ្យទូទៅរដ្ឋ Massachusetts	សេវាកម្មរួមមានវិទ្យុសាស្ត្រ រោគសាស្ត្រ និងហឫទ័យវិទ្យាខ្លះ	បាទ/ចាស	ទេ
មន្ទីរពេទ្យក្នុងក្រុងនិងគ្រូ ចៀករដ្ឋ Massachusetts	សមាគមក្នុងក្រុងនិងគ្រូចៀករដ្ឋ Mass និង អង្គការគ្រូពេទ្យរដ្ឋ Massachusetts	រួមមានអ្នកផ្តល់សេវាថែទាំសុខភាពភាគច្រើននៅ MEE	បាទ/ចាស	ទេ
	បុគ្គលិកពេទ្យផ្សេងទៀតទាំងអស់	រួមមានចំនួនតិចតួចនៃអ្នកផ្តល់សេវាថែទាំសុខភាព ដែលភាគច្រើនធ្វើការនៅមន្ទីរព្យាបាលអ្នកព្យាបាលអ្នកជំងឺមិនសម្រាក ពេទ្យ MEE	បាទ/ចាស	ទេ
មន្ទីរពេទ្យជំងឺទូទៅ Massachusetts	អង្គការគ្រូពេទ្យជំងឺទូទៅ Massachusetts	រួមមានគ្រប់ផ្នែកសង្គ្រោះបន្ទាន់ ការប្រើថ្នាំស្តីក គ្រូពេទ្យព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ អ្នកឯកទេសរោគវិទ្យា និងការវះកាត់ភាគច្រើន។	បាទ/ចាស	ទេ
	MGH – មណ្ឌលសុខភាព Chelsea	សេវាកម្មខ្លះអាចត្រូវបានផ្តល់ជូនដោយ MGPO ដែលអនុវត្តតាម FAP ប៉ុន្តែមិនធ្វើវិក្កយបត្រទៅកាន់ HSN ទេ	បាទ/ចាស	បាទ/ចាស
	MGH – មណ្ឌល សុខភាព Revere	សេវាកម្មខ្លះអាចត្រូវបានផ្តល់ជូនដោយ MGPO ដែលអនុវត្តតាម FAP ប៉ុន្តែមិនធ្វើវិក្កយបត្រទៅកាន់ HSN ទេ	បាទ/ចាស	បាទ/ចាស
	MGH – មណ្ឌលសុខភាព Charlestown	សេវាកម្មខ្លះអាចត្រូវបានផ្តល់ជូនដោយ MGPO ដែលអនុវត្តតាម FAP ប៉ុន្តែមិនធ្វើវិក្កយបត្រទៅកាន់ HSN ទេ	បាទ/ចាស	បាទ/ចាស

មន្ទីរពេទ្យ	ផ្នែក/ក្រុម/ជំនាញ	កំណត់សម្គាល់	អនុវត្តតាមគោលនយោបាយជំនួយហិរញ្ញវត្ថុ (FAP) របស់មន្ទីរពេទ្យ Mass General Brigham	ធ្វើវិក្កយបត្រទៅកាន់ Health Safety Net
	ផ្នែកវិទ្យាសាស្ត្រ Danvers/Commonwealth	ការថតមើលសុដន់ និង ការថតមើលផ្សេងទៀតនៅមណ្ឌលថែទាំអ្នកជំងឺអាចដើរបាន Danvers	ទេ	ទេ
	JOHN M. SILISKI, MD GARY PERLMUTTER, MD DINESH PATEL, MD DAVID DYBDAL, MD សមាគមជំងឺហឺត & អាឡែហ្ស៊ី, P.C. FRANCIS J. MCGOVERN, M.D. មណ្ឌលការស្តីលេប៊ូរី និង ជំងឺសើស្បែកក្រុង BOSTON, P.C. DIDIER P. CROS, M.D. FRANK X. PEDLOW, JR. M.D. GEORGE H. THEODORE, M.D. FRANK B. CORTAZAR, M.D. JOHN L. NILES, M.D. LESLIE SHU-TUNG FANG, M.D., Ph.D. JOHN R. LEVINSON, M.D., Ph.D. សមាគមពេទ្យកុមារ MILTON ការពិគ្រោះជំងឺក្មេកក្រុង BOSTON សាធារណៈមជ្ឈមណ្ឌលកែវកាយ សាធារណៈមជ្ឈមណ្ឌលពេទ្យកុមារ PATRIOT, P.C. RALPH METSON, M.D., P.C. SANG-GIL LEE, M.D. P.C.		ទេ	ទេ
មន្ទីរពេទ្យ McLean		មន្ទីរពេទ្យមិនផ្តល់សេវាកម្មសង្គ្រោះបន្ទាន់នោះទេ។ FAP ត្រូវបានកំណត់វិសាលភាពរបស់ខ្លួន ហើយអ្នកជំងឺចាំបាច់ត្រូវផ្ញើផ្លាស់ មុនពេលទទួលបានសេវាកម្ម	បាទ/ចាស	ទេ
មន្ទីរពេទ្យ Nantucket Cottage	សេវាកម្មតាមមន្ទីរពេទ្យ	ផ្នែកសង្គ្រោះបន្ទាន់ និង គ្រូពេទ្យព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ	បាទ/ចាស	បាទ/ចាស
	អង្គការគ្រូពេទ្យ Nantucket	កំណែវាយសម្បុរ/រោគស្ត្រ ការវះកាត់ និងការដាក់ថ្នាំស្ត្រី	បាទ/ចាស	ទេ
	អង្គការគ្រូពេទ្យជំងឺទូទៅ Massachusetts	សេវាកម្មរួមមាន៖ ហទយវិទ្យា វេជ្ជសាស្ត្រដុំពក វិទ្យាសាស្ត្រ តចវិទ្យា វេជ្ជសាស្ត្រអ័រម៉ូន ប្រសាទសាស្ត្រ សម្បុរ/រោគស្ត្រ រោគសាស្ត្រ ការពិគ្រោះជំងឺកុមារពិចម្រាយ ការពិនិត្យអ្នកជំងឺដាច់សរសៃឈាមខួរក្បាលពិចម្រាយ ការលើចាប់។	បាទ/ចាស	ទេ
	បុគ្គលិកពេទ្យផ្សេងទៀតទាំងអស់	ការប្រើថ្នាំស្ត្រី ការលាងឈាម គ្រប់អ្នកឯកទេសផ្សេងទៀតដែលមិនមែនជាសមាជិករបស់ MGPO។	ទេ	ទេ
មន្ទីរពេទ្យ Newton-Wellesley	ក្រុមពេទ្យ Newton Wellesley (NWMG)	រួមមានសេវាកម្មជំនាញផ្សេងៗនៅមណ្ឌលសុខភាព NWH Waltham Walk-in, គ្រូពេទ្យព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ NWH អ្នកឯកទេសវិទ្យាសាស្ត្រ និង សេវាកម្មថែទាំបឋម សេវាកម្មពេទ្យ សេវាកម្មវះកាត់ និង សេវាកម្មជំនាញឯកទេសជំងឺរីកលចំរិត។	បាទ/ចាស	ទេ
	អង្គការគ្រូពេទ្យជំងឺទូទៅ Massachusetts (MGPO)	គ្រូពេទ្យ MGPO ខ្លះផ្តល់សេវាកម្មនៅ NWH ទាំងការវះកាត់ (ដែលផ្តោតលើវេជ្ជសាស្ត្រដុំពកវះកាត់ និងសរសៃឈាម)	បាទ/ចាស	ទេ

មន្ទីរពេទ្យ	ផ្នែក/ក្រុម/ជំនាញ	កំណត់សម្គាល់	អនុវត្តតាមគោលនយោបាយជំនួយ ហិរញ្ញវត្ថុ (FAP) របស់មន្ទីរពេទ្យ Mass General Brigham	ធ្វើកុំយបត្រទៅ កាន់ Health Safety Net
	ក្រុបគ្រូពេទ្យដែលមិនមែនជាសមាជិក របស់ NWMG	នឹងគ្របដណ្តប់លើផ្នែកខ្លះនៅក្នុងផ្នែកសង្គ្រោះបន្ទាន់។ រួមមានគ្រប់សង្គ្រោះបន្ទាន់ ការប្រើថ្នាំស្តុក រោគសាស្ត្រ សេវាកម្មជំនាញសម្បុរ/រោគស្រ្តី និងសេវាកម្មថែទាំបឋម សេវាកម្មពេទ្យ និងសេវាកម្មជំនាញឯកទេសវះកាត់មួយចំនួន។	ទេ	ទេ

មណ្ឌលវេជ្ជសាស្ត្រ North Shore	ក្រុមគ្រូពេទ្យ North Shore (NSPG)	រួមមានការថែទាំបឋម ការថែទាំបន្ទាន់ វេជ្ជសាស្ត្រអីរ៉ូម៉ូន ហទយវិទ្យា សម្បត្តិ/រោគស្ត្រី គិលានុបដ្ឋានកុមារពិសេស សុគ ការព្យាបាលជំងឺសន្លាក់ ការវះកាត់ប្រសាទ ការវះកាត់កែរាងកាយ មូត្រសាស្ត្រ សតិសាស្ត្រ។ អ្នកឯកទេសតាមមន្ទីរពេទ្យដែលរួមមានគ្រូពេទ្យព្យាបាលអ្នកជំងឺនៅមន្ទីរពេទ្យ និងផ្នែកសង្គ្រោះបន្ទាន់។	បាទ/ចាស	ទេ
	អង្គការគ្រូពេទ្យជំងឺទូទៅ Massachusetts (MGPO)	គ្រូពេទ្យ MGPO ផ្តល់សេវាកម្មនៅ NSMC លើការប្រើថ្នាំស្តីក ការវះកាត់ទូទៅ ការវះកាត់កែរាងកាយ ការវះកាត់សរសៃឈាម ការវះកាត់ដើមទ្រូង	បាទ/ចាស	ទេ
	ផ្នែករោគសាស្ត្រ Commonwealth និងផ្នែកវិទ្យាសាស្ត្រ Commonwealth	ផ្តល់សេវាកម្មជំនាញរោគសាស្ត្រ និងផ្នែកវិទ្យាសាស្ត្រនៅ NSMC	ទេ	ទេ
	ក្រុមគ្រូពេទ្យផ្សេងទៀតដែលមិនមែនជាសមាជិករបស់ NSPG	រួមមានការថែទាំបឋម ពេទ្យកុមារ និងឯកទេសវះកាត់ និងវេជ្ជសាស្ត្រផ្សេងៗ។	ទេ	ទេ
បណ្តាញមន្ទីរពេទ្យ Spaulding		មន្ទីរពេទ្យមិនផ្តល់សេវាកម្មសង្គ្រោះបន្ទាន់នោះទេ។ FAP ត្រូវបានកំណត់វិសាលភាពរបស់ខ្លួន ហើយអ្នកជំងឺចាំបាច់ត្រូវផ្ទៀងផ្ទាត់ មុនពេលទទួលបានសេវាកម្ម	បាទ/ចាស	ទេ
មន្ទីរពេទ្យ Wentworth-Douglas	ដៃគូសុខភាព Wentworth (WHP)	បញ្ជីពេញមាននៅលើគេហទំព័រ WDH ។ រួមបញ្ចូលការថែទាំបឋមទូទៅ និងការថែទាំឯកទេស	បាទ/ចាស	គ្មាន (តាម NH)
	បុគ្គលិកពេទ្យផ្សេងទៀត	រួមមានផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកវិទ្យាសាស្ត្រ	ទេ	គ្មាន (តាម NH)